

**កម្មវិធី**  
**សន្និបាតមូកសម្របសម្រួលផលការងាររយៈពេលពីរឆ្នាំកន្លះ**  
**(ខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៦) និង លើកទិសដៅការងារឆ្នាំ២០១៦**  
**របស់ក្រសួងមុខងារសាធារណៈ**  
**សាលាកូមិទ្ធកិច្ចបាល ថ្ងៃទី៥-៦ ខែមេសា ឆ្នាំ២០១៦**

ពេលវេលា	សកម្មភាព	ផ្សេងៗ
<b>ថ្ងៃទី១៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៦</b>		
៧:០០-៧:៣០	សមាជិក សមាជិកា នៃអង្គសន្និបាតអញ្ជើញដល់	
៧:៣០-៨:០០	ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន តំណាងអង្គការដៃគូ និងភ្ញៀវភិក្ខិយស អញ្ជើញដល់	
៨:០០-៨:១០	<ul style="list-style-type: none"> <li>- ប្រកាសហេតុនិងកម្មវិធី</li> <li>- ប្រកាសគណៈអធិបតី ភ្ញៀវភិក្ខិយស សមាជិក សមាជិកា នៃអង្គសន្និបាត</li> <li>- គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា</li> </ul>	MC
៨:១០-៨:៣០	សុន្ទរកថាបើកអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលពីរឆ្នាំកន្លះនិងលើកទិសដៅការងារឆ្នាំ២០១៦ ដោយឯកឧត្តមកិត្តិបណ្ឌិត <b>ពេជ្រ ម៉ុងធីន</b> រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ	
៨:៣០-៩:០០	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដោយឯកឧត្តម <b>អុល រ៉ូ</b> អគ្គនាយក	
៩:០០-០៩:៣០	សម្រាកពិសាអាហារសម្រន់	
៩:៣០-១០:០០	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ដោយឯកឧត្តម <b>ពេជ្រ វិជ្ជាគន្ធី</b> អគ្គនាយក	
១០:០០-១០:៣០	របាយការណ៍ស្តីពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយឯកឧត្តម <b>គង់ សុភី</b> អគ្គនាយក	
១០:៣០-១១:០០	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានដោយឯកឧត្តម <b>បាន់ វណ្ណី</b> អគ្គនាយក	
១១:០០-១១:៣០	សម្រាកពិសាអាហារថ្ងៃត្រង់	
១១:៣០-១១:៤៥	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយលោក <b>សួន រស្មី</b> ប្រធាននាយកដ្ឋាន	
១១:៤៥-១២:០០	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់សាលាកូមិទ្ធកិច្ចបាល ដោយឯកឧត្តម <b>ស៊ុន រិនទិ</b> នាយករងសាលាកូមិទ្ធកិច្ចបាល	
១២:០០-១២:៣០	សម្រាកពិសាអាហារសម្រន់	

ពេលវេលា	សកម្មភាព	ផ្សេងៗ
១៥:៣០-១៦:០០	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រុមការងារយេនឌ័រ ដោយឯកឧត្តម <b>ជុក មុន្នី</b> អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារយេនឌ័រប្រចាំក្រសួងមុខងារសាធារណៈ	
១៦:០០-១៧:០០	សំណួរ ចម្លើយ និងចំណាប់អារម្មណ៍	
<b>ថ្ងៃទី២៖ ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៦</b>		
៧:៣០-៨:០០	សមាជិក សមាជិកា នៃអង្គសន្និបាតអញ្ជើញដល់	
៨:០០-៨:៣០	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ដោយឯកឧត្តម <b>យូ ស៊ុនឡុង</b> រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ	
៨:៣០-៩:០០	របាយការណ៍ស្តីពីលទ្ធផលការងារនិងបញ្ហាប្រឈមនៃការអនុវត្តការងារត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ដោយឯកឧត្តម <b>ប៉ូល ពីឌូ</b> រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ	
៩:០០-៩:៣០	សម្រាកពិសាអាហារសម្រន់	
៩:៣០-១០:០០	របាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រុមការងារអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយឯកឧត្តម <b>ថៅ សេដ្ឋាណា</b> អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រសួងប្រចាំក្រសួងមុខងារសាធារណៈ	
១០:០០-១១:០០	ទស្សនវិស័យនៃកំណែទម្រង់រដ្ឋបាលសាធារណៈនិងការផ្សារភ្ជាប់ជាមួយកំណែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ដោយឯកឧត្តម <b>យក់ ប៊ុនណា</b> រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ	
១១:៣០-១២:០០	សំណួរ ចម្លើយ និងចំណាប់អារម្មណ៍	
១២:៣០-១៤:៣០	សម្រាកពិសាអាហារថ្ងៃត្រង់	
១៤:៣០-១៥:០០	សមាជិក សមាជិកា នៃអង្គសន្និបាតអញ្ជើញដល់	
១៥:០០-១៥:២០	ភ្ញៀវវិភាគវិស័យសម្របសម្រួលដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញដល់	
១៥:២០-១៥:៣០	ឯកឧត្តមបណ្ឌិតសភាចារ្យ <b>សុខ អាន</b> ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញដល់សាលាកូមិទ្ធរដ្ឋបាល	
១៥:៣០-១៦:០០	របាយការណ៍បូកសរុបលទ្ធផលនៃអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលពីរឆ្នាំកន្លះ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ ដោយឯកឧត្តម <b>ពេជ្រ ប៊ុនធីន</b> រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ	
១៦:០០-១៧:០០	សុន្ទរកថាបិទអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលពីរឆ្នាំកន្លះ និង លើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ <b>សុខ អាន</b> ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី	
១៧:០០-១៧:៣០	<ul style="list-style-type: none"> <li>- គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា</li> <li>- ប្រកាសបិទកម្មវិធី</li> </ul>	MC

គណៈកម្មការរៀបចំសន្និបាតសូមរក្សាសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់!